

អាហារូបករណ៍

មានអាហារូបករណ៍ច្រើនសន្លឹកសន្លាប់និងខុសៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាហារូបករណ៍ទាំងនេះផ្តល់ឲ្យអាស្រ័យលើម្ចាស់ជំនួយផ្សេងៗ អាស្រ័យលើលក្ខខណ្ឌនិងចំនួនផងដែរ។ ទោះជាយ៉ាងនេះក្តី អាហារូបករណ៍ផ្នែកពិន្ទុ (សម្រាប់សិស្សពូកែ) និងអាហារូបករណ៍ផ្នែកលើលក្ខខណ្ឌសង្គម (សម្រាប់សិស្សក្រីក្រ ឬសិស្សដែលមកពីខេត្តដាច់ស្រយាល) គឺមានលក្ខណៈសាមញ្ញបំផុត។ ជាងនេះទៀត មានអាហារូបករណ៍ចេញពីប្រភព៤គឺ ៖ ពីរដ្ឋាភិបាល បរទេស ក្រុមហ៊ុន និង អង្គការក្រៅរដ្ឋាភិបាល។

១.អាហារូបករណ៍រដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ប្រព័ន្ធមជ្ឈការសាកលវិទ្យាល័យ (សូមមើលកាលបរិច្ឆេទនៃការទទួលសិស្សឲ្យចូលរៀន) ។ សិស្សថ្នាក់ទី១២ទាំងអស់ត្រូវ បញ្ជូនព័ត៌មានដែលពាក់ព័ន្ធនឹងលក្ខខណ្ឌសង្គមរបស់ខ្លួន ជាមួយនឹងជំរើសមហាវិទ្យាល័យចំនួនបីដែលខ្លួនចង់បានអាហារូបករណ៍តាម លំដាប់ដែលខ្លួន ចូលចិត្តជាង។ ទិន្នន័យដែលសិស្សផ្ញើរ និងត្រូវបានតម្កល់ទុកនៅឯនាយកដ្ឋានឧត្តមសិក្សា។

នៅពេលដែលពិន្ទុចេញពីការប្រឡងត្រូវបានបង្ហាញចំណាត់ថ្នាក់មួយនិងត្រូវបានគេបង្កើតឡើងដោយមានការបូករួមពិន្ទុនិងលក្ខខណ្ឌសង្គមនៃបេក្ខជន។ ដូច្នោះមានន័យថាអ្នកបានចំណាត់លេខមួយ (Grade A) និងទទួលបានអាហារូបករណ៍ដោយស្រមតាមមហាវិទ្យាល័យអ្វីដែលបេក្ខជននោះ បានជ្រើស រើសមុនគេ និងបន្តបន្ទាប់រហូតដល់ចំនួនអាហារូបករណ៍នោះអស់។

អ្នកនឹងឃើញនៅក្នុងឧបសម្ព័ន្ធ (annexes)

លក្ខខណ្ឌនិទ្ទេសក្នុងឆ្នាំ២០០៥ (និទ្ទេសសរុបនៃមធ្យមសិក្សាទុតិយភូមិ និងតាម លំដាប់អាហារូបករណ៍)និងព័ត៌មានលើការប្រឡងតាម សាកលវិទ្យាល័យមួយចំនួន។

លទ្ធផលឆ្នាំ២០០៥ ៖ ពិន្ទុខ្ពស់បំផុត និង ពិន្ទុទាបបំផុតដែលត្រូវបានគេកំណត់សម្រាប់អាហារូបករណ៍ និង ចំនួនអាហារូបករណ៍ដែលគេផ្តល់ឲ្យ។

២.អាហារូបករណ៍បរទេស

ប្រទេសក្រៅមួយចំនួនបានផ្តល់អាហារូបករណ៍តាមរយៈថ្នាក់ឧត្តមសិក្សា ដែលជាទូទៅគឺសម្រាប់សិស្សពូកែ។ អាហារូបករណ៍ទាំងនេះមានចំនួនកំណត់ និងផ្តល់ឲ្យបន្ទាប់ពីឆ្លងកាត់ការជ្រើសរើសពីរដំណាក់កាលរួចមក។

សាលាធ្វើការជ្រើសរើសសិស្សដំបូងដែលបន្ទាប់មក ការជ្រើសរើសនេះ ត្រូវតែមានការយល់ព្រមពីសំណាក់ម្ចាស់ជំនួយ គឺមានន័យថា ប្រទេស ដែលផ្តល់អាហារូបករណ៍។

អាហារូបករណ៍មួយចំនួនក៏អាចបានមកពីស្ថាប័នផ្សេងៗដូចជា Agence Universitaire de la Francophonie(AUF) សំរាប់សិស្សនិស្សិតដែល ប្រាថ្នាចង់រៀន តាមកម្មវិធីសិក្សាបារាំង ឬសំរាប់សិស្ស

ដែលពូកែបំផុតដើម្បីសិក្សារយៈពេលមួយឆមាសនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងយាយភាសាបារាំង។

៣.អាហារូបករណ៍ក្រុមហ៊ុនឯកជន

អាហារូបករណ៍ផ្តល់ឲ្យដោយក្រុមហ៊ុនឯកជនដែលត្រូវបានចាប់បដិសន្ធិឡើងក្នុងព្រះរាជាណាចក្រកម្ពុជា គឺជានិច្ចកាលធ្វើការជ្រើសរើសសិស្សអាហារូប- ករណ៍ដូចគ្នាទៅនឹង ប្រទេសក្រៅដែរ។ សូមចំណាំថា ក្រុមហ៊ុនភាគច្រើនផ្តល់អាហារូបករណ៍សំរាប់តែសាកលវិទ្យាល័យណាដែលពាក់ព័ន្ធនឹងសកម្មភាព របស់ខ្លួនប៉ុណ្ណោះ។ ឧទាហរណ៍ ក្រុមហ៊ុនអាល់កាតែល ផ្តល់អាហារូបករណ៍ដល់និស្សិតដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប៉ុណ្ណោះ។

៤.អាហារូបករណ៍អង្គការក្រៅរដ្ឋាភិបាល

អង្គការក្រៅរដ្ឋាភិបាលតាមធម្មតាផ្តល់ជំនួយខាងផ្នែកហិរញ្ញវត្ថុ។ បើសិនជាសិស្សម្នាក់មកពីអង្គការ មានន័យថា បើគាត់ត្រូវបានជួយដោយអង្គការ តាំងពី គាត់នៅជាកុមារភាពនោះអង្គការនេះអាចបង់ថ្លៃសិក្សាទាំងស្រុងឬមួយផ្នែកសំរាប់ថ្នាក់ឧត្តមសិក្សារបស់គាត់។ ផ្សេងពីនេះបើអង្គការនេះមានបើកវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈដោយខ្លួនឯង នោះអង្គការនេះអាចអនុញ្ញាតឲ្យរៀនដោយឥតបង់ថ្លៃ ឬផ្តល់អាហារូបករណ៍ដើម្បីជួយគាត់។ អាហារូបករណ៍នេះ មានគិតគូរ លើពិន្ទុ ឬស្ថានភាពសង្គមលំបាក និងលក្ខខណ្ឌផ្សេងៗទៀតដើម្បីទទួលបានអាហារូបករណ៍នេះដែលលក្ខខណ្ឌនេះខុសគ្នាពីអង្គការមួយទៅអង្គការ មួយទៀត។

អត្ថបតខាងលើដកស្រង់ចេញពី www.kyop.org

ព័ត៌មានអំពីអាហារូបករណ៍

វិធីដែលងាយក្នុងការទទួលអាហារូបករណ៍គឺ ត្រូវប្រលងអោយបានពន្ធកល្ល ដូច្នោះដើម្បីប្រលងអោយបានពន្ធខ្ពស់គឺយើងត្រូវខិតខំរៀនសូត្រ។ ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗស្តីអំពីអាហារូបករណ៍នៅតាមសាលា និង វិទ្យាស្ថានមួយចំនួនដែលយើងបានរាយឈ្មោះរួចជាស្រេចនៅក្នុងសៀវភៅព័ត៌មានសិក្សានៅមហាវិទ្យាល័យ។ ប៉ុន្តែដើម្បីមានអោយភាពងាយស្រួល និង ច្បាស់លាស់អ្នកគួរតែទំនាក់ទំនងជាមួយសាលា ឬវិទ្យាស្ថានក្នុងការសាកសួរព័ត៌មានបន្ថែម និង អំពីការបំពេញឈ្មោះប្រលង។

សាលាដែលផ្តល់អាហារូបករណ៍

- សាកលវិទ្យាល័យ មេត្តកម្ពុជា: អាហារូបករណ៍ផ្តល់ជូនសិស្សដែលបានប្រលងជាប់ និទ្ទេស A និង B នៅថ្នាក់ទុតិយភូមិ។
- អាយធីស៊ី: អាហារូបករណ៍ផ្តល់ដល់សិស្សនារី។
- សាកលវិទ្យាល័យ អន្តជាតិ: អាហារូបករណ៍ផ្តល់ជូនសិស្សនារី សិស្សក្រីក្រ និង សិស្សដែលរស់នៅតាមតំបន់ដាច់ស្រយាល។
- សាកលវិទ្យាល័យ នំរតុន: អាហារូបករណ៍ផ្តល់ជូនសិស្សដែលបានប្រលងជាប់ និទ្ទេសខ្ពស់នៅថ្នាក់ទុតិយភូមិ។
- សាកលវិទ្យាល័យ បញ្ញាសាស្ត្រ: អាហារូបករណ៍ផ្តល់ដល់សិស្សដែលបានប្រលងជាប់ និទ្ទេស A និង B នៅថ្នាក់ទុតិយភូមិ។
- សាកលវិទ្យាល័យ ភូមិន្ទកសិកម្ម: អាហារូបករណ៍ផ្តល់ដល់សិស្សដែលបានប្រលងជាប់ និទ្ទេសខ្ពស់នៅថ្នាក់ទុតិយភូមិ។
- សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ: អាហារូបករណ៍ផ្តល់ជូនសិស្សដែលបានប្រលងជាប់ និទ្ទេសល្អនៅថ្នាក់ទុតិយភូមិ។
- សាកលវិទ្យាល័យ នៃកម្ពុជា: អាហារូបករណ៍ផ្តល់ជូនសិស្សដែលបានមកដាក់ពាក្យ និង ប្រលងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យ។
- វិទ្យាស្ថាន វ៉ាន់ដា: អាហារូបករណ៍ផ្តល់ជូនសិស្សនារី និង សិស្សក្រីក្រ ដែលបានប្រលងជាប់ថ្នាក់អាហារូបករណ៍។

គ្រប់សាកលវិទ្យាល័យរដ្ឋអាហារូបករណ៍ត្រូវបានផ្តល់ជូនដល់សិស្សនារី សិស្សក្រីក្រដែលបានប្រលងជាប់ថ្នាក់អាហារូបករណ៍។

អាហារូបករណ៍ឯកជន

អាហារូបករណ៍របស់សម្តេចអគ្គសេនាបតីតេជោហ៊ុន សែន ផ្តល់ដល់សិស្សចំនួន១០០ នាក់ដែលប្រលងជាប់ថ្នាក់អាហារូបករណ៍នៅវិទ្យាល័យ។

សាកលវិទ្យាល័យ នៃកម្ពុជា: អាហារូបករណ៍កុមារកំព្រា សម្រាប់ផ្តល់ដល់សិស្សកំព្រាដែលបានមកប្រលងសាកលវិទ្យាល័យ។

សាកលវិទ្យាល័យ នៃកម្ពុជា: អាហារូបករណ៍Handa សម្រាប់ផ្តល់ដល់សិស្សកំព្រាដែលបានមកប្រលងសាកលវិទ្យាល័យ។

អាហារូបករណ៍ធនាគារកាណាឌីយ៉ា: ផ្តល់អាហារូបករណ៍ដល់សិស្សដែលសិក្សាពីធនាគារ និង មុខវិទ្យាដែលទាក់ទងនឹងធនាគារ។

អាហារូបករណ៍អន្តរជាតិ

សាកលវិទ្យាល័យ ភូមិន្ទសេដ្ឋកិច្ច និង នីតិសាស្ត្រ ផ្តល់អាហារូបករណ៍ដល់សិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទៅបន្តការសិក្សានៅឯប្រទេសបារាំង។

អាហារូបករណ៍អាស៊ាន ផ្តល់អាហារូបករណ៍ដល់សិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៩ទៅសិក្សាបន្តនៅថ្នាក់ទី ១០ ១១ និង ១២ នៅឯប្រទេសវៀតណាម។